

របៀបបើកដំណើរការប័ណ្ណ Debit Card តាម goWave by RHB

Card “Debit Card” activation via goWave by RHB

របៀបបើកដំណើរការប័ណ្ណ Debit Card តាម goWave by RHB	
ជំហាន	ការអនុវត្ត
១	ចូលទៅក្នុង កម្មវិធី “goWave by RHB App”
២	នៅលើផ្ទាំងទំព័រដើម
៣	ចុចពាក្យ “Activate Card Now”
៤	បញ្ចូលលេខប័ណ្ណ ១៦ខ្ទង់
៥	បញ្ចូលថ្ងៃផុតសុពលភាពតាមលេខនៅលើប័ណ្ណ (ខែ/ឆ្នាំ)
៦	បញ្ចូលលេខសំងាត់ថ្មី ៦ខ្ទង់ ហើយបញ្ចូលលេខសំងាត់ដដែលម្តងទៀតដើម្បីបញ្ជាក់ភាពត្រឹមត្រូវ
៧	លោកអ្នកនឹងទទួលបានលេខកូដ(OTP) តាមរយៈប្រអប់សារ
៨	បញ្ចូលលេខកូដ (OTP) ៦ខ្ទង់
៩	ចុចពាក្យ “Confirm”
១០	ចុចពាក្យ “OK”
១១	ប័ណ្ណរបស់លោកអ្នកត្រូវបានបើកដំណើរការដោយជោគជ័យ

How to perform Debit Card activation via goWave by RHB	
Step	Description
1	Login goWave App
2	On Landing page
3	Click on banner “Activate Card Now”
4	Enter Debit Card Number 16 digits
5	Enter Expired date follow physical card MM/YY
6	Set new PIN and confirm PIN number 6 digits
7	Received OTP in SMS
8	Enter OTP 6 digits
9	Click button “Confirm”
10	Click button “ OK”
11	Your debit card has been successfully activated

